

ប័ណ្ណវិសាអេស៊ីលីដា

ACLEDA VISA Card

Contactless)))

មធ្យោបាយទូទាត់កាន់តែឆាប់រហ័ស

Faster by tapping your card to pay



សម្រាប់ព័ត៌មានបន្ថែម សូមស្កែនទីនេះ

For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information, please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh

ធនាគារ អេស៊ីលីដា មានទទួលបម្រើសេវាកម្មបន្ថែម នៅព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:30នាទីព្រឹក រហូតដល់ ម៉ោង 11:30ថ្ងៃត្រង់ ដូចជា: វេសស៊ីនយូរញ៉ែន, ផ្ទេរប្រាក់ក្នុងស្រុក, ទិញមូលប្បទានបត្រទេសចរណ៍, ទិញមូលប្បទានបត្របរទេស, ប្តូរប្រាក់, បញ្ជូលទឹកប្រាក់ខ្មែរស័ព្ទ, ទទួលប្រាក់បញ្ញើ, បង់ថ្លៃវិក្កយបត្រ ទឹក ភ្លើង និងវិក្កយបត្រក្រុមហ៊ុននានា ។
ACLEDA Bank's services which are Western Union Money Transfer, Local Funds Transfer, Traveller's Cheque Purchasing, Foreign Cheque Purchasing, Foreign Exchange, Mobile phone top up, Cash Deposit, Bill Payment, are extra service on Saturday morning from 7:30 AM to 11:30 AM.

នាយកដ្ឋានទីផ្សារ (បោះពុម្ពផ្សាយ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩)

Marketing Division (Published: 25 November 2019)



ធនាគារ អេស៊ីលីដា ភីអិលស៊ី

ACLEDA Bank Plc.

ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត

ប័ណ្ណវិសា អេស៊ីលីដា

ACLEDA VISA Card



ដម្រើស័រមាតសុវត្ថិភាព ទាត់សម័យ
គិដិសាសភាពទូលំទូលាយទូទាំងពិភពលោក
Your smart choice of payments worldwide

ប័ណ្ណវិសាអេស៊ីលីដា

ជាជម្រើសដ៏ល្អប្រសើរច្រើនក្នុងការទូទាត់ជាលក្ខណៈអន្តរជាតិ ។ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលធានាបាននូវសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួលគឺ **ប័ណ្ណវិសាអេស៊ីលីដា** ដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ ដកសាច់ប្រាក់ និងទូទាត់ថ្លៃទំនិញ-សេវាកម្មគ្រប់ប្រភេទពាសពេញពិភពលោក ។

- ប័ណ្ណឥណទានវិសាអេស៊ីលីដា
- ប័ណ្ណឥណទានវិសាអេស៊ីលីដាពិសេស
- ប័ណ្ណឥណទានវិសាអេស៊ីលីដា
- ប័ណ្ណឥណទានវិសាអេស៊ីលីដាមាស
- ប័ណ្ណឥណទានវិសាអេស៊ីលីដាប្លាតីណូ

អត្ថប្រយោជន៍របស់ប័ណ្ណវិសាអេស៊ីលីដា

- កាត់បន្ថយហានិភ័យ និងងាយស្រួលប្រើប្រាស់ដោយលោកអ្នកមិនចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លួន ។
- មិនបារម្ភក្នុងការបាត់បង់សាច់ប្រាក់ក្នុងគណនី ប្រសិនបើប័ណ្ណរបស់លោកអ្នកបាត់បង់ដោយប្រការណាមួយ ក៏ដោយលោកអ្នកគ្រាន់តែជូនដំណឹងភ្លាមៗមកកាន់ការិយាល័យ ទំនាក់ទំនងអតិថិជន ២៤ម៉ោងតាមរយៈលេខទូរស័ព្ទ: +855 (0) 23 994 444 / +855 (0)15 999 233 ឬអ៊ីម៉ែល: inquiry@acledabank.com.kh ។
- ទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈម៉ាស៊ីនតូតកាតអេស៊ីលីដា និង ម៉ាស៊ីនតូតកាតធានារង្វង់គ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវិសា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពាសពេញពិភពលោកដូចជា៖ ផ្សារទំនើប, ហាងលក់ទំនិញ, ហាងលក់សម្លៀកបំពាក់, សណ្ឋាគារ, ស្ថានីយ៍ប្រេងឥន្ធនៈ, មន្ទីរពេទ្យ, ទីភ្នាក់ងារទេសចរណ៍ ។ល។
- បញ្ជាទិញទំនិញ-សេវាកម្មតាមអ៊ីនធឺណែត, កក់បន្ទប់សណ្ឋាគារ ឬការធ្វើដំណើរទេសចរណ៍ ។ល។ ពាសពេញពិភពលោក ។
- ដកសាច់ប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ដែលមានស្លាកសញ្ញាវិសាគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា និងពាសពេញពិភពលោក។

ACLEDA VISA Card

ACLEDA VISA Card is an alternative tool of payment that can be used for all kinds of transactions, from daily shopping to online transactions.

- ACLEDA VISA Debit Card
- ACLEDA VISA Debit Card (VIP)
- ACLEDA VISA Credit Card
- ACLEDA VISA Credit Card (Gold)
- ACLEDA VISA Credit Card (Platinum)

Benefits of ACLEDA VISA Card

- Keep your card in a safe place
- In case your card lost or stolen, please immediately notify the bank by simply contact our 24-Hour Customer Service at +855(0) 23 994 444 / +855(0) 15 999 233 or Email : inquiry@acledabank.com.kh
- Pay for goods/services via POS where the VISA Logo is displayed throughout Cambodia and around the world.
- Pay online at ease all over the world
- Cash withdraw from any ATM with VISA Logo around the world

